



**ព្រះរាជក្រឹត្យ**

នស/រកត/០៧០៧/៣១០

**ស្តីពី**

**ប្រាក់បំណាច់ស្រាវជ្រាវរបស់សហគមន៍បណ្ឌិតសភា និងមន្ទីរស្រាវជ្រាវ  
នៃរាជបណ្ឌិតសភាកម្ពុជា**

**យើង**

**ព្រះករុណាព្រះបាទសម្តេចព្រះបរមរាជ នរោត្តម សីហមុនី  
សមានភូមិជាតិសាសនា រក្ខតខត្តយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ  
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវបុលា  
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០៤/១២៤ ចុះថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០០៤ ស្តីពីការ  
តែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់  
ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៩ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យ  
ប្រើច្បាប់ស្តីពីការបង្កើតទីស្តីការគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២០១/៤៥០ ចុះថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០០១ ស្តីពីរបៀបវារៈ  
មូលដ្ឋាន និងប្រាក់បន្ទាប់បន្សំនៃរបៀបវារៈមន្ត្រីរាជការ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២៩៩/២២០ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ១៩៩៩ ស្តីពីការបង្កើត  
រាជបណ្ឌិតសភាកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣០៥/១១១ ចុះថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០០៥ ស្តីពីការកែ  
សម្រួលព្រះរាជក្រឹត្យលេខ នស/រកត/១២៩៩/២២០ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ១៩៩៩ ស្តីពីការបង្កើត  
រាជបណ្ឌិតសភាកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា

សហការរៀបចំដោយអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល និងកម្មវិធីកំណែទម្រង់រដ្ឋបាល និងវិមជ្ឈការ (GIZ)-ចម្លងខ្លឹមសារទាំងស្រុងតាមច្បាប់ដើម

# ត្រាស់បង្គាប់

## មាត្រា ១.-

ព្រះរាជក្រឹត្យនេះមានគោលដៅកំណត់ប្រាក់បំណាច់ស្រាវជ្រាវប្រចាំខែរបស់សមាជិកបណ្ឌិតសភា និងមន្ត្រីស្រាវជ្រាវ ដែលបំពេញមុខងារស្រាវជ្រាវនៅរាជបណ្ឌិតសភាកម្ពុជា ។

## មាត្រា ២.-

ប្រាក់បំណាច់ស្រាវជ្រាវប្រចាំខែរបស់សមាជិកបណ្ឌិតសភាត្រូវបានកំណត់ដូចខាងក្រោម៖

- ក- សមាជិកពេញសិទ្ធិ ទទួលបានប្រាក់បំណាច់ចំនួន ២ ១០០ ០០០ រៀល
- ខ- សមាជិកបម្រុង ទទួលបានប្រាក់បំណាច់ចំនួន ១ ៤០០ ០០០ រៀល ។

## មាត្រា ៣.-

ប្រាក់បំណាច់ស្រាវជ្រាវប្រចាំខែត្រូវបានផ្តល់ជូនមន្ត្រីដែលបំពេញមុខងារស្រាវជ្រាវ ហើយដែលមានសញ្ញាប័ត្រចាប់ពីបរិញ្ញាប័ត្រជាន់ខ្ពស់ឡើងទៅ ។

ប្រាក់បំណាច់នេះត្រូវបានផ្តល់ទៅតាមកម្រិតសញ្ញាប័ត្រ និងអតីតភាពសញ្ញាប័ត្រជា ៥ កម្រិតដូចខាងក្រោម៖

### ក- មន្ត្រីស្រាវជ្រាវដែលមានបរិញ្ញាប័ត្រជាន់ខ្ពស់

- កម្រិត១ - អតីតភាពចាប់ពី ១២ ឆ្នាំឡើងទៅ ទទួលបានប្រាក់បំណាច់ ៩៧៦ ០០០ រៀល
- កម្រិត២ - អតីតភាពចាប់ពី ៩ ឆ្នាំ ដល់ ១២ ឆ្នាំ ទទួលបានប្រាក់បំណាច់ ៨៤៨ ៧០០ រៀល
- កម្រិត៣ - អតីតភាពចាប់ពី ៦ ឆ្នាំ ដល់ ៩ ឆ្នាំ ទទួលបានប្រាក់បំណាច់ ៧៣៨ ០០០ រៀល
- កម្រិត៤ - អតីតភាពចាប់ពី ៣ ឆ្នាំ ដល់ ៦ ឆ្នាំ ទទួលបានប្រាក់បំណាច់ ៦៤១ ៧០០ រៀល
- កម្រិត៥ - អតីតភាពក្រោម ៣ ឆ្នាំ ទទួលបានប្រាក់បំណាច់ ៥៥៨ ០០០ រៀល ។

### ខ- មន្ត្រីស្រាវជ្រាវដែលមានបរិញ្ញាប័ត្រថ្នាក់បណ្ឌិត

- កម្រិត១ - អតីតភាពចាប់ពី ៩ ឆ្នាំឡើងទៅ ទទួលបានប្រាក់បំណាច់ ១ ១៣៣ ៥០០ រៀល
- កម្រិត២ - អតីតភាពចាប់ពី ៧ ឆ្នាំ ដល់ ៩ ឆ្នាំ ទទួលបានប្រាក់បំណាច់ ៩៨៥ ៦០០ រៀល
- កម្រិត៣ - អតីតភាពចាប់ពី ៥ ឆ្នាំ ដល់ ៧ ឆ្នាំ ទទួលបានប្រាក់បំណាច់ ៨៥៧ ០០០ រៀល
- កម្រិត៤ - អតីតភាពចាប់ពី ៣ ឆ្នាំ ដល់ ៥ ឆ្នាំ ទទួលបានប្រាក់បំណាច់ ៧៤៥ ២០០ រៀល
- កម្រិត៥ - អតីតភាពក្រោម ៣ ឆ្នាំ ទទួលបានប្រាក់បំណាច់ ៦៤៨ ០០០ រៀល ។

## មាត្រា ៤.-

ការអនុវត្តប្រាក់បំណាច់ស្រាវជ្រាវ ត្រូវកំណត់ដោយបទប្បញ្ញត្តិដោយឡែកស្តីពីលក្ខន្តិកៈសមាជិកបណ្ឌិតសភា និងលក្ខន្តិកៈមន្ត្រីស្រាវជ្រាវនៃរាជបណ្ឌិតសភាកម្ពុជា ។

## មាត្រា ៥.-

ការកែប្រែប្រាក់បំណាច់ស្រាវជ្រាវរបស់សមាជិកបណ្ឌិតសភា និងមន្ត្រីស្រាវជ្រាវនៃរាជបណ្ឌិតសភាកម្ពុជាត្រូវធ្វើឡើងដោយអនុក្រឹត្យ ។

**មាត្រា ៦.-**

សមាជិកបណ្ឌិតសភា និងមន្ត្រីស្រាវជ្រាវដែលមានមុខងារច្រើន ត្រូវទទួលបានប្រាក់បំណាច់តែមួយប៉ុណ្ណោះ ។

**មាត្រា ៧.-**

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។

**មាត្រា ៨.-**

ប្រាក់បំណាច់ស្រាវជ្រាវរបស់សមាជិកបណ្ឌិតសភា និងមន្ត្រីស្រាវជ្រាវ ត្រូវអនុវត្តចាប់ពីថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០០៧ ។

**មាត្រា ៩.-**

សម្តេចនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ**

**នរោត្តម សីហមុនី**

ពរល. ០៧០៧.៣៣៣

ធ្វើនៅព្រះបរមរាជវាំង រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០០៧

លេខ: ៣២១ ច.ល

**ដើម្បីបង្គាប់បែក**

រាជធានីភ្នំពេញ ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០០៧

**អគ្គលេខាធិការអង្គការសុខាភិបាល**

**យុន ជិនកេន**